

# របាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ ២០១៤ របស់មន្ទីរអភិវឌ្ឍន៍និងបទដ្ឋានព្រះវិហារ

## I. ស្ថានភាពការងាររបស់មន្ទីរ ៖

### 1. ការិយាល័យ រដ្ឋបាល និងកិច្ចការទូទៅ ៖

#### ❖ ស្ថានភាពបុគ្គលិកមន្ត្រីរាជការក្នុងមន្ទីរ

ការងារគ្រប់គ្រងនិងដឹកនាំមន្ទីរមានថ្នាក់ដឹកនាំចំនួន ៣ រូប (ប្រធានមន្ទីរ និងអនុប្រធានមន្ទីរ ០២ រូប) និងមានការិយាល័យជំនាញចំនួន ១០ ការិយាល័យ ៖

- ១- ការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ
- ២- ការិយាល័យផែនការ-ស្ថិតិ
- ៣- ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ
- ៤- ការិយាល័យបណ្តុះបណ្តាល និងស្រាវជ្រាវ
- ៥- ការិយាល័យអភិវឌ្ឍន៍សហគមន៍
- ៦- ការិយាល័យផ្គត់ផ្គង់ទឹកជនបទ
- ៧- ការិយាល័យថែទាំសុខភាពជនបទ
- ៨- ការិយាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ
- ៩- ការិយាល័យផ្លូវជនបទ
- ១០- ការិយាល័យអភិវឌ្ឍន៍ជនជាតិដើមភាគតិច និងមានការិយាល័យអភិវឌ្ឍន៍ជនបទស្រុកចំនួន ០៧ និងក្រុងចំនួន ០១។

#### 1.1. ចំនួនមន្ត្រីរាជការ

- សរុប ÷ ២៦នាក់
- ប្រុស ÷ ២២នាក់
- ស្រី ÷ ០៤នាក់
- ចំនួនប្រពន្ធមន្ត្រីរាជការ ÷ ១៣ នាក់
- ចំនួនកូន ÷ ២២ នាក់
- អវត្តមាន ÷ គ្មាន
- ចំនួនមន្ត្រីរាជការដែលស្ថិតក្នុងភាពទំនេរគ្មានបៀវត្ស ÷ គ្មាន
- ចំនួនមន្ត្រីរាជការផ្ទេរចូល ÷ ០០ នាក់
- ចំនួនមន្ត្រីរាជការផ្ទេរចេញ ÷ គ្មាន
- ចំនួនមន្ត្រីរាជការក្របខ័ណ្ឌថ្មី ÷ ០០ នាក់

- ចំនួនមន្ត្រីរាជការបានតំឡើងប្រាក់បំណាច់មុខងារ ÷ ១៧នាក់
- ចំនួនមន្ត្រីរាជការបានតំឡើងឋានៈ ÷ ២២នាក់
- ចំនួនមន្ត្រីរាជការចូលនិវត្តន៍ ÷ គ្មាន
- ចំនួនបុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិកបណ្តែត ÷ គ្មាន
- ចំនួនមន្ត្រីរាជការដែលទៅបំពេញបេសកកម្មនៅបរទេស ÷ គ្មាន
- ចំនួនមន្ត្រីរាជការសហការ ជាមួយកម្មវិធី និងជាដៃគូអង្គការនានា ÷ ០៧ នាក់

ល.រ	នាម និងគោត្តនាម	ភេទ	មុខងារ	សហការជាមួយអង្គការ ឬកម្មវិធី
១	សេង សារី	ប	ប្រធានមន្ទីរ	- គម្រោងឧបត្ថម្ភស្បៀងបន្ថែម-ហិរញ្ញប្បទានបន្ថែម (ADB) - កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមជំនួយហិរញ្ញប្បទានយូនីសេហ្វ
២	ម៉ប់ ធីរិត	ប	អនុប្រធានមន្ទីរ	កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមជំនួយហិរញ្ញប្បទានយូនីសេហ្វ
៣	ឈុន ប៊ុនថេង	ប	ប្រធានការិយាល័យ	គម្រោងឧបត្ថម្ភស្បៀងបន្ថែម-ហិរញ្ញប្បទានបន្ថែម(ADB)
៤	ញាណ គង់	ប	មន្ត្រី	- គម្រោងឧបត្ថម្ភស្បៀងបន្ថែម-ហិរញ្ញប្បទាន បន្ថែម (ADB) - កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមជំនួយហិរញ្ញប្បទានយូនីសេហ្វ
៥	ឃឹត សុធាវ៉ា	ប	មន្ត្រី	គម្រោងឧបត្ថម្ភស្បៀងបន្ថែម-ហិរញ្ញប្បទានបន្ថែម(ADB)
៦	ខុល ប៊ូលីន	ប	មន្ត្រី	កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមជំនួយហិរញ្ញប្បទានយូនីសេហ្វ
៧	ឆាយ សុវណ្ណា	ស	មន្ត្រី	កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមជំនួយហិរញ្ញប្បទានយូនីសេហ្វ

**1.2. ការងារលិខិតចេញ-ចូល**

បានធ្វើចរាចរលិខិតស្នាម ក្នុងនោះមាន៖

- មន្ត្រីបានចេញលិខិតបេសកកម្ម ចំនួន ១២ ច្បាប់
- មន្ត្រីបានចេញលិខិតទៅស្ថាប័ននានា និងក្នុងមន្ទីរ ចំនួន ០៨ ច្បាប់
- បានទទួលលិខិតចូលពីគ្រប់ស្ថាប័ននានា ចំនួន ៣៨ ច្បាប់
- លិខិតផ្សេងៗ ចំនួន ០៣ ច្បាប់

**1.3. ការងាររដ្ឋបាល និងបុគ្គលិក**

- បានរៀបចំលិខិតអនុញ្ញាតិច្បាប់ឈប់សម្រាកផ្សេងៗជូនមន្ត្រីរាជការចេញដោយមន្ទីរ ចំនួន ០២ ច្បាប់

- បានចូលរួមប្រជុំក្រៅខេត្ត ចំនួន ០៤ លើក
- បានចូលរួមប្រជុំក្នុងខេត្ត ចំនួន ០៩ លើក
- បានចូលរួមប្រជុំផ្ទៃក្នុងមន្ទីរ ចំនួន ០១ លើក

**1.4. ការងារបៀវត្ស និងពលកម្ម**

- បានរៀបចំបៀវត្សជូនមន្ត្រីរាជការថ្នាក់មន្ទីរប្រចាំខែកញ្ញា។

**2. ការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុ**

**❖ ប្រភពថវិការដ្ឋផ្តល់**

- + ថវិកាអនុម័តឆ្នាំ២០១៤ = ៤៤៨.២០០.០០០៛០០
- ប្រាក់ជំពូក ៦០ = ៤០.៥០០.០០០៛០០
- ប្រាក់ជំពូក ៦១ = ១០៥.៥០០.០០០៛០០
- ប្រាក់ជំពូក ៦២ = ៦៥.៥០០.០០០៛០០
- ប្រាក់ជំពូក ៦៤ = ២៣៦.៤០០.០០០៛០០
- ប្រាក់ជំពូក ៦៣ = ៣០០.០០០៛០០

- + ថវិកាចំណាយសម្រាប់ខែកញ្ញា ឆ្នាំ២០១៤ = ៣១.០៩៨.៨៨០៛០០
- ប្រាក់ជំពូក ៦០ = ១៦.៣២២.៩២០៛០០
- ប្រាក់ជំពូក ៦១ = ០០៛០០
- ប្រាក់ជំពូក ៦២ = ០០៛០០
- ប្រាក់ជំពូក ៦៤ = ១៤.៧៧៥.៩៦០៛០០
- ប្រាក់ជំពូក ៦៣ = ០០៛០០

- បានបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ សម្រាប់ខែសីហា ឆ្នាំ ២០១៤
- ថ្ងៃទី ២១-២៣ ខែសីហា ឆ្នាំ ២០១៤ បំពេញបេសកកម្មទៅភ្នំពេញ ដើម្បីទំនាក់ទំនងការងារជាមួយនាយកដ្ឋានផ្គត់ផ្គង់ហិរញ្ញវត្ថុ នៅក្រសួងអភិវឌ្ឍន៍ជនបទ
- អាណត្តិទូទាត់ប្រេងឥន្ធនៈ និងប្រេងរំអិលបានដាក់ជូនរតនាគារខេត្ត
- សំណើសុំធានាចំណាយគម្រោងជួសជុលរបងមន្ទីរ និងទិញបរិក្ខារដាក់ដល់សាលាខេត្ត។

**3. ការងារផែនការ និងស្ថិតិ ÷**

- ថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៤ លោក អូន សុផល ប្រធានការិ.គណនេយ្យ និងលោក គុន គឹមសួរ មន្ត្រីការិ.ផែនការ បានចូលរួមវគ្គសិក្ខាសាលាស្តីពីការបញ្ចូលគ្នាផែនការថវិកាឆ្នាំ២០១៥ រវាងថវិកាកម្មវិធីពេញលេញ និងអង្គការថវិកាសំរាប់រាជធានី-ខេត្ត នៅខេត្តព្រះសីហនុ។

- ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ លោកគុន គឹមសួរ បានចូលរួមវគ្គសិក្ខាសាលាស្តីពីការវិភាគស្ថានភាព និងរៀបចំគោលនយោបាយសម្រាប់រៀបចំផែនការអភិវឌ្ឍន៍ នៅសាលាខេត្តព្រះវិហារ។

**4. ការងារទំនាក់ទំនងសាធារណៈ**

- ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ លោក ម៉ាប់ ធីរិត អនុប្រធានមន្ទីរ បានចូលរួមប្រជុំពិភាក្សាការងារមួយចំនួនជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅអគារប្រាសាទកំពូលប្រាំ (MAPU) ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងខេត្ត។
- ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ លោក ម៉ាប់ ធីរិត អនុប្រធានមន្ទីរបានចូលរួមអមដំណើរគណៈប្រតិភូដឹកនាំដោយឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តក្នុងឱកាសចែកអំណោយរបស់សាខាកាកបាទក្រហមខេត្តដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ មកពីភូមិក្រឡាពាស ឃុំព្រីងធំ ចំនួន១២៨គ្រួសារ នៅបរិវេណវត្តពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ
- ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤ លោក ម៉ាប់ ធីរិត អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំស្តីពីបណ្តាញសកម្មភាពបរិស្ថាន និងដីធ្លីនៅកម្ពុជា និងគណៈកម្មាធិការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋក្រីក្រ នៅសាលប្រជុំខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងខេត្ត គាំទ្រដោយអង្គការ Oxfam ប្រចាំខេត្តព្រះវិហារកំពង់ធំ
- ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៤ បានជួបពិភាក្សាជាមួយតំណាងអង្គការទស្សនៈពិភពលោកកម្ពុជា ប្រចាំខេត្តព្រះវិហារ និងលោកប្រធានកម្មវិធីរបស់អង្គការ Caritas ប្រចាំខេត្ត នៅសាលប្រជុំរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីស្វែងរកការគាំទ្រថែទាំសុខភាពទឹកនៅមណ្ឌលសុវត្ថិភាពតាកែងក្នុងឃុំថ្មី ស្រុកគូលែន
- ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤ បានជួបប្រជុំជាមួយលោកទីប្រឹក្សាបច្ចេកទេសរបស់អង្គការប្រយុទ្ធប្រឆាំង និងភាពអត់ឃ្លាន (ACF) ភ្នំពេញ នៅសាលប្រជុំរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ស្តីពីការសិក្សាស្វែងយល់ស្ថានភាពការប្រើប្រាស់ទឹកស្អាត និងអនាម័យរបស់ប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ
- ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ លោក ម៉ាប់ ធីរិត អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គោស៊ុំ ប៊ុនសៀត អភិបាលរងខេត្ត
- ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៤ លោក ម៉ាប់ ធីរិត អនុប្រធានមន្ទីរ បានចូលរួមអមដំណើរគណៈប្រតិភូដឹកនាំដោយឯកឧត្តម មាស សុភា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ

ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ, និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងឱកាសចុះចែកអំណោយរបស់សាខាកាកបាទក្រហមខេត្តជូនដល់ប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយសារទឹកជំនន់ មកពីក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យចំនួន ៤០៨គ្រួសារ នៅបរិវេណសាលាក្រុងព្រះវិហារ

- ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤ លោក ម៉ប់ ធីរិត អនុប្រធានមន្ទីរ និងជាសមាជិក គ.ក.ស.ក របស់ក្រុមប្រឹក្សាខេត្ត បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ក្រុមប្រឹក្សាខេត្តអាណតិទី២ ក្រោមអធិបតីភាពលោកជំទាវ ខួយ ប៊ុនថាន ប្រធានគណៈកម្មាធិការ គ.ក.ស.ក ខេត្ត
- ថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០១៤ បានប្រជុំពិភាក្សាជាមួយលោក ជឹម ចរណៃ ទីប្រឹក្សាកម្មវិធីទឹកស្អាត និងអនាម័យរបស់ធនាគារពិភពលោក នៅសាលប្រជុំរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ស្តីពីការកសាងផែនការសកម្មភាព ដើម្បីគាំទ្រយុទ្ធសាស្ត្រជាតិ ស្តីពីកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងបន្តចុះទៅជួបជាមួយក្រុមប្រឹក្សាឃុំពោធិ៍, ព្រះឃ្លាំង ព្រមទាំងលោកគ្រូអ្នកគ្រួសារលាបថមសិក្សាក្រាំងដូង និងចុះពិនិត្យស្ថានភាពអនាម័យនៅភូមិអន្លង់ស្វាយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង។

**II. សកម្មភាពការងារតាមវិស័យ ÷**

**1. សកម្មភាពផ្លូវជនបទ ÷**

- ក្រុមការងាររៀបចំបញ្ជីសារពើភ័ណ្ណ និងមូលដ្ឋានទិន្នន័យផ្លូវជនបទថ្នាក់ខេត្តបានចុះស្រង់ទិន្នន័យផ្លូវលំជនបទ ទទួលបានលទ្ធផលដូចខាងក្រោម ÷
 

- ផ្លូវប្រភេទលេខ០១	ចំនួន ០៣ខ្សែ	ប្រវែង ៨៤.១ គីឡូម៉ែត្រ
- ផ្លូវប្រភេទលេខ០២	ចំនួន ១៣ខ្សែ	ប្រវែង ២៥៧.៩ គីឡូម៉ែត្រ
- ផ្លូវប្រភេទលេខ០៣	ចំនួន ៣៥ខ្សែ	ប្រវែង ៣៦៩.៩ គីឡូម៉ែត្រ
- ផ្លូវប្រភេទលេខ០៤	ចំនួន ៣១០ខ្សែ	ប្រវែង ៤៤៩.៨៤៦ គីឡូម៉ែត្រ
- ធ្វើការថែទាំជាលក្ខណៈខ្ទប់ផ្លូវក្រាលគ្រួសក្រហមចំនួន ០៣ខ្សែប្រវែង ២១.២១៣ម៉ែត្រ និងលូចំនួន១៤ កន្លែងសម្រេចបាន ៦៥ % ស្ថិតនៅឃុំយាង និងឃុំស្រែអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គម្រោងឆ្នាំ២០១៤
- ការងារគម្រោងទឹកជំនន់ផ្លូវក្រាលគ្រួសក្រហមចំនួន ០១ខ្សែប្រវែង ១២.៥០០ម៉ែត្រ និងលូគ្រប់ប្រភេទចំនួន១១កន្លែងសម្រេចបាន ៩០% ស្ថិតនៅឃុំព្រះឃ្លាំង, ឃុំរក្សា ស្រុកត្បែងមានជ័យ និងស្រុករវៀង ខេត្តព្រះវិហារ គម្រោងឆ្នាំ២០១៤

- ថ្ងៃទី ០១-០៣ ខែកញ្ញា ឆ្នាំ ២០១៤ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីកម្មវិធី ArcGIS 10 និងការប្រើប្រាស់GPS នៅខេត្តបន្ទាយមានជ័យ
- ជូនគណៈប្រតិភូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ ចុះធ្វើការត្រួតពិនិត្យរាល់កិច្ចលទ្ធកម្មក្នុងក្របខ័ណ្ឌវិសហមជ្ឈការកិច្ចលទ្ធកម្មសាធារណៈ ដែលបានអនុវត្តរួចលើកាលបរិច្ឆេទ ឆ្នាំ២០១៣
- ថ្ងៃទី ១១-១៣ ខែកញ្ញា ឆ្នាំ ២០១៤ ចុះធ្វើបញ្ជីសារពើភ័ណ្ឌទិន្នន័យផ្លូវជនបទ ប្រភេទលេខ ៣ នៅស្រុកជាំក្សាន្ត បានប្រវែង២៩,៣៥០ម។

**2. សកម្មភាពការងារចុះស្រាវជ្រាវ**

- ប្រភេទលេខ ០៤ ចំនួន០៨ខ្សែប្រវែង ២៦.០៩២ ម។

**3. ការងារផ្គត់ផ្គង់ទឹកជនបទ**

- ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៤ បានចុះទៅពិនិត្យទីតាំង និងចុះនិយាមការស្រះសហគមន៍ ១កន្លែង ទំហំ ៤០ម X ៣០ម X ២.៥០ម នៅភូមិចំបក់សែនជ័យ ឃុំស្រែអែម ស្រុកជាំក្សាន្ត គាំទ្រថវិកាជាតិឆ្នាំ ២០១៤។

**4. ការងារផែនការសុខភាពជនបទ**

- ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៤ បានចុះទៅប្រជុំផ្សព្វផ្សាយស្តីពីគម្រោងផ្គត់ផ្គង់សម្ភារៈបង្គន់អនាម័យ គាំទ្រដោយថវិកាជាតិឆ្នាំ ២០១៤ ជាមួយអ្នកទទួលបានផលពីគម្រោង និងស្វែងរកអ្នកម៉ោការផ្គត់ផ្គង់សម្ភារៈបង្គន់អនាម័យ ដល់ភូមិគោលដៅរបស់គម្រោង។

**5. ការងារបណ្តុះបណ្តាល និង ស្រាវជ្រាវ ៖** មិនបានផ្តល់របាយការណ៍

**6. ការងារអភិវឌ្ឍន៍សហគមន៍៖** គ្មានសកម្មភាព

**7. ការងារសេដ្ឋកិច្ចជនបទ៖** គ្មានសកម្មភាព

**8. ការងារជនជាតិដើមភាគតិច៖** គ្មានសកម្មភាព

**9. ការងារយេនឌ័រ ៖** គ្មានសកម្មភាព

**10. ការងារ NGOs៖**

- ថ្ងៃទី ០២-០៥ ខែកញ្ញា ឆ្នាំ ២០១៤ បានចុះទៅវាស់វែង ទឹកកន្លែងសម្រាប់ដាក់ប្រព័ន្ធទុយោចែកចាយទឹកខ្នាតតូច នៅភូមិកើតបាន២៣៣គ្រួសារ/៣៧២ និងភូមិសំរិទ្ធិមាន ៨៣គ្រួសារ/១៦៣ ក្នុងឃុំរតនៈ ស្រុករវៀង គាំទ្រដោយអង្គការទស្សនៈពិភពលោកប្រចាំស្រុករវៀង
- ថ្ងៃទី០៥-១៤ ខែកញ្ញា ឆ្នាំ២០១៤ បានសហការជាមួយអង្គការ FLD ប្រចាំខេត្តព្រះវិហារ ចុះទៅសម្របសម្រួលក្នុងយុទ្ធនាការលាងសម្អាតដៃជាមួយសាប៊ូ ចំនួន ១០ភូមិ អ្នកចូលរួមសរុប

- ៣០៦នាក់ ក្នុងនោះស្រី ២៣៤នាក់ រួមមាន៖ ភូមិម្លូរព្រៃ ភូមិកុល ភូមិពោធិ៍ទាប ភូមិកំពង់ព្រះឥន្ទ ភូមិកំពង់ជ្រៃ ភូមិកំពង់ ក្រសាំង ភូមិកំពង់សាមី ភូមិសំបួរ ភូមិជោគជ័យ និងភូមិក្រឡាត
- ថ្ងៃទី ០៩-១០ ខែកញ្ញា ឆ្នាំ ២០១៤ បានសហការជាមួយអង្គការ អាដ្រា ប្រចាំស្រុករវៀង ចុះទៅសម្របសម្រួលក្នុងយុទ្ធនាការអនាម័យសំអាតភូមិ នៅភូមិកំពង់ព្រះឥន្ទ ក្នុងឃុំកំពង់ស្រឡៅពីរ និងភូមិកំពង់ពោធិ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប សរុបអ្នកចូលរួម៩៦នាក់ ក្នុងនោះស្រី៦៩នាក់
- ថ្ងៃទី ៩-១១ ខែកញ្ញា ឆ្នាំ ២០១៤ បានចូលរួមផ្សព្វផ្សាយស្តីពីទិវាសម្អាតអនាម័យភូមិ ចំនួន០២ភូមិគឺភូមិបុស្ស និងភូមិប៉ាលហាល ក្នុងឃុំរីករាយ ស្រុករវៀង អ្នកចូលរួមសរុប៧៩នាក់ ក្នុងនោះស្រី៧៤នាក់ កុមារចំនួន២៤នាក់ គាំទ្រដោយអង្គការ ADRA ក្នុងគម្រោងភាពញញឹម(Smile) ក្នុងស្រុករវៀង
- ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៤ បានសហការជាមួយអង្គការអាដ្រា (ADRA) ប្រចាំស្រុករវៀង ចុះទៅសម្របសម្រួលក្នុងយុទ្ធនាការអនាម័យសំអាតភូមិ នៅភូមិតស្នំ ឃុំតស្នំ និងភូមិទឹកលិច ឃុំស្អាង ស្រុកជ័យសែន អ្នកចូលរួមសរុប៧២នាក់ ក្នុងនោះស្រី៥៣នាក់។

**11. គម្រោង / កម្មវិធី ៖**

- 11.1. **គម្រោងឧបត្ថម្ភសេដ្ឋកិច្ចបន្ថែម-ហិរញ្ញវត្ថុបន្ថែម (ADB)**
  - ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៤ ជួបពិភាក្សាជាមួយក្រុមប្រឹក្សាឃុំពោធិ ស្រុកត្បែងមានជ័យ និងអង្គភាពសកម្មភាព កំចាត់មិនកម្ពុជា ពាក់ព័ន្ធលើស្នើសុំដោះមិន លើកំណាត់ផ្លូវពីភូមិពោធិ-ភូមិអូរកក់ ប្រវែង ៨ ៣០០ម ដែលត្រូវ អនុវត្តនាពេលខាងមុខនេះ ។ ដោយខ្សែផ្លូវនេះសង្ស័យមានមិន និងគ្រាប់មិនទាន់ផ្ទុះ ហើយបានស្នើសុំឱ្យអង្គភាពសកម្មភាពកំចាត់មិនកម្ពុជា(CMAC) ជួយធ្វើការបោសសំអាត តំណាង CMAC បានទទួលយកសំណើនេះ និងរាយការណ៍ជូនថ្នាក់លើ។
- 11.2. **កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ នៅតាមសាលារៀន និងសហគមន៍ (គាំទ្រថវិកាដោយ UNICEF)**
  - បានទទួលថវិកាពីអង្គការ UNICEF សម្រាប់អនុវត្តសកម្មភាពត្រីមាសទី ៣ ឆ្នាំ ២០១៤
  - មន្ត្រីក្រុមការងារទឹកស្អាតនិងអនាម័យរបស់មន្ទីរបានលើកគម្រោងសំណើផែនការសកម្មភាពសម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៤ ទៅផ្នែកសម្របសម្រួលថ្នាក់ជាតិ (CU) និងទៅអង្គការ UNICEF
  - ថ្ងៃទី ១១-១២ ខែកញ្ញា ឆ្នាំ ២០១៤ បានចុះទៅត្រួតពិនិត្យតាមដានការអនុវត្តកម្មវិធីសហគមន៍ដឹកនាំអនុវត្តអនាម័យទាំងស្រុង (CLTS) នៅភូមិដូនម៉ា, សំរោង, និងកក់ពោន ឃុំរក្សា ស្រុករវៀង។